

ជើងម្នាញ់នៅខេត្តយូណាន ទៅទស្សនាដើម្បី

ដោយ ៖ លីស្រា សេ យ៉ាន ហ៊ីប៉ារ

ដោយ ៖ ចេសសាយសារព័ត៌មានចិន



លោកបណ្ឌិត ជា មុនីប្រិ ទៅស្វែងរក អរិយធម៌កសិកម្មអំពីដីស្រែកាំជណ្តើរ

នារសៀនថ្ងៃមួយក្នុងរដូវផ្កាភ្លឺ លោកបណ្ឌិត ជា មុនីប្រិ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជា-ចិន...

យើងរាំបារ៉ៃ "ការផ្លាស់ប្តូរ"

"ខ្ញុំហាក់ដូចជាជួនរណាម្នាក់កំពុងលេង ក្លែងទៅទៅដើរដើរចូលទៅក្នុងភូមិ តន្ត្រី ដ៏រីករាយបានទាក់ទាញចំណាប់អារម្មណ៍របស់ លោកបណ្ឌិត ជា មុនីប្រិ ហើយគាត់បានដើរ ឆ្ពោះទៅកាន់ទិសដៅនៃស្ទឹងស្រែកាំជណ្តើរ...

"សូមស្វាគមន៍មកកាន់ប្រាសាទអង្គរវត្ត ដើម្បីស្វែងរកការបំផុសគំនិតថ្មី"

នៅថ្ងៃនេះ លោកបណ្ឌិត ជា មុនីប្រិ បាន ជួបជាមួយគ្រូ និងនិស្សិតដ៏គួរឱ្យស្រឡាញ់មួយ ក្រុមនៅសារមន្ទីរវប្បធម៌ស្រែកាំជណ្តើរ ហានិក កញ្ញា បាន ម៉ាន់ស៊ូ ជាគិលានិស្សិតជំនាញផ្នែក រចនាប្រភេទនៃវិទ្យាសាស្ត្របុរាណវិទ្យា ខេត្តយូណាន...



វីដេអូអាហារស្រាញ់របស់យុវជនចិន ទទួលបានការពេញនិយមនៅកម្ពុជា

BaFido ជាអ្នកបង្កើតវីដេអូខ្លីដ៏ល្បីម្នាក់នៅ ឱ្យប្រជាជនចិនមើលទៅទាក់ទាញក្នុងវីដេអូដែល ប្រទេសកម្ពុជា វីដេអូខ្លីដែលបង្រៀនអ្នក ទិញសំបុត្រមុននឹងទិញទំនិញប្រើប្រាស់ កាត់ទទួលបានអ្នកទស្សនាជិត ៤,៥ លានដង...

សៀវភៅទុកជាស្ថាពរ ដើម្បីទស្សនាវិទ្យាសាស្ត្រ

